



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ឃុំបឹងបែង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក សហគមន៍ ដើម្បីអភិវឌ្ឍន៍កសិកម្ម បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជា អាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅ ឃុំបឹងបែង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៨ នាក់ (៤១.៣៨% ជាស្រ្តី) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ និងជា សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅ ក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយ ទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការអាទិភាព រយៈពេល ៥ ក្នុង ឃុំបឹងបែង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

- ១. ការកសាងផ្លូវលំ និងស្ពាន**
- សុំសាងសង់ផ្លូវលំបន្តចាប់ពីចំណុចក្បាលជំរីទៅកាន់ភ្នំវែងប្រវែង ៥០០០ម៉ែត្រ ដែលមានទទឹង ៨ ម៉ែត្រ ព្រមទាំងមានស្ពាន ៣កន្លែង នៅចំណុចអូរចាក់រទេះប្រវែង ៦ ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅ ចំណុចអូរដើមជ្រៃ ប្រវែង ៦ ម៉ែត្រ ទទឹង ៤ម៉ែត្រ និងនៅចំណុចអូរចំការតាមៅប្រវែង៦ ម៉ែត្រ ទទឹង ៤ម៉ែត្រ សូមចាប់ផ្តើមសាងសង់ពីចុងឆ្នាំ២០១១ និងបញ្ចប់នៅឆ្នាំ២០១៥។
 - សុំផ្លូវក្រាលគ្រួសក្រហមពីភ្នំវែងទៅខាងលិចវត្តពោធិវង្ស ប្រវែង ១៥០ម៉ែត្រ និងទទឹង ៦ម៉ែត្រ និង ដាក់លូពីរកន្លែង ១កន្លែង ដាក់លូ ១២កង មុខលូ ៨តឹក សូមអនុវត្តចាប់ពីឆ្នាំ២០១១ និងបញ្ចប់ឆ្នាំ ២០១២។
 - សុំសាងសង់ស្ពាន នៅលើផ្លូវលំ ពីភូមិល្វា ទៅក្បាលហុង បណ្តោយ ៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាក់បេតុង សូមចាប់អនុវត្តពីឆ្នាំ២០១២ ដល់ឆ្នាំ ២០១៣ មុនបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

២. ការបង្កើតទីផ្សារសម្រាប់លក់ផលិតផលកសិកម្ម និងបញ្ចុះតម្លៃប្រេងសាំង

- សុំបង្កើតទីផ្សារសម្រាប់លក់ផលិតផលកសិកម្មក្នុងឃុំបឹងបេង (ស្តង់ ឬទីលាន) អោយមានតម្លៃសមរម្យដូចជា ដំឡូងមីស្រស់ ១គីឡូក្រាម តម្លៃ ៣.៥បាត ប្រហែល(៤៨០.៤រៀល) ពោតស្នួល ១គីឡូក្រាម តម្លៃ ៤.៥បាត ប្រហែល(៦១៨រៀល) ពោតគ្រាប់ ១គីឡូក្រាម តម្លៃ ៧បាត ប្រហែល (១០០០រៀល) សណ្តែកបាយ ១គីឡូក្រាម តម្លៃ ៣៥បាត ប្រហែល(៤៨០៤រៀល) និងសណ្តែកសៀង ១គីឡូក្រាម តម្លៃ ២០បាត ប្រហែល(២៧៤៥រៀល) ចាប់ផ្តើមអនុវត្តពីឆ្នាំ ២០១២ ខាងមុខនេះតទៅ។
- សុំអោយជួយបញ្ចុះតម្លៃប្រេងសាំងមកនៅត្រឹម ៣៥បាត ប្រហែល(៤៨០៤រៀល) ចាប់ផ្តើមអនុវត្តពីឆ្នាំ ២០១២ខាងមុខនេះតទៅ។

៣. ការសាងសង់មណ្ឌលសុខភាព

- សុំសាងសង់មណ្ឌលសុខភាពឃុំបឹងបេង ដែលមានទីតាំងនៅភូមិល្វា ដោយមានទំហំ ៣០ម៉ែត្រគុណនឹង ២០ម៉ែត្រ ព្រមទាំងបំពាក់សម្ភារៈបរិក្ខារ ថ្នាំពេទ្យ និងបុគ្គលិកពេទ្យចំនួន ៨នាក់ ដែលមានជំនាញជម្ងឺទូទៅ ៣នាក់ ឆ្នុប៣នាក់ ជម្ងឺកុមារ២នាក់ ដោយចាប់ផ្តើមអនុវត្តពីឆ្នាំ ២០១២ បញ្ចប់ត្រឹមឆ្នាំ២០១៥។

៤. វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងកាត់ដេរ

- សុំផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់យុវជនដែលបោះបង់ការសិក្សា ទៅលើការងារចិញ្ចឹមសត្វដូចជា ជ្រូក មាន់ ទា ត្រី និងបណ្តុះផ្សិត អោយបានយ៉ាងហោចណាស់ ២វគ្គក្នុងមួយឆ្នាំ។ មួយវគ្គមានរយៈពេល ៣ថ្ងៃ និងមានអ្នកចូលរួមក្នុងមួយវគ្គ ៣០នាក់ ចាប់ផ្តើមបណ្តុះបណ្តាលពីឆ្នាំ ២០១២ ដល់២០១៤។
- សុំបណ្តុះបណ្តាលជំនាញកាត់ដេរ សម្រាប់ក្មេងស្រីដែលបោះបង់ការសិក្សាចំនួន ២វគ្គ ក្នុង ១ឆ្នាំ ដោយមួយវគ្គមានរយៈពេល ៣ខែ ទៅ ៦ខែ និងមានអ្នកចូលរួមក្នុងមួយវគ្គចំនួន ២០ នាក់ ចាប់ផ្តើមបណ្តុះបណ្តាលពីឆ្នាំ២០១២ ដល់២០១៤។

៥. ការសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាល

- សុំសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលសម្រាប់ឃុំបឹងបេង តាមស្តង់ដាររបស់ក្រសួងមហាផ្ទៃ ដោយចាប់ផ្តើមសាងសង់ពីចុងឆ្នាំ២០១១ ដល់ឆ្នាំ២០១២។

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក ឆៀង ឆូយ តំណាងគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃុំបឹងបេង មានប្រសាសន៍ថា «នេះជាឱកាសល្អមួយសម្រាប់ប្រជាពលរដ្ឋចូលរួមក្នុងការអភិវឌ្ឍន៍ភូមិឃុំ អោយប្រជាពលរដ្ឋបានស្វែងយល់ពីការងាររបស់ឃុំ។ ខ្ញុំសូមអរគុណ និងយល់ស្របតាមការលើកឡើងរបស់បងប្អូនចំពោះតម្រូវការអាទិភាពនៅក្នុងឃុំយើង បើទោះបីជាខ្លះមានក្នុងផែនការ ឬកម្មវិធីវិនិយោគរបស់ឃុំយូរមកហើយក្តី ឃុំនឹងបន្តខឹងខំប្រឹងប្រែងបន្តទៀតទាំងអ្វីដែលចាស់ និងអ្វីដែលថ្មី»។

អ្នកស្រី ចាន់ បូផល តំណាងគណបក្សហ៊្វិនស៊ិនប៉ិចប្រចាំឃុំបឹងបេង បានមានប្រសាសន៍ថា «ខ្ញុំនឹងយកតម្រូវការទាំង៥ដែលបងប្អូនបានលើកឡើងខាងលើទៅដាក់បញ្ចូលក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឆ្នាំ២០១២ ខាងមុខនេះ»។

សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **ប្លង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

¹ No 028